

T Chloro Plus

កាត់បន្ថយជាតិពុល
និងបន្ថែមអ្នកស៊ីហ្វេរូសបង់រាងកាយ

ធ្វើឲ្យមានអារម្មណ៍
ស្រស់ថ្លា មានជីវិតជឿវ៉ា



កាត់បន្ថយជាតិពុលនិងបង្កើនអុកស៊ីហ្សែនបន្តរវាងកាយ

- ជួយកាត់បន្ថយការសន្សំជាតិពុល ក្នុងប្រព័ន្ធផ្លូវអាហារនិងប្រព័ន្ធចលនារបស់ឈាម
- ជួយបង្កើនប្រព័ន្ធភាពស៊ាំដល់រាងកាយ
- ជួយកាត់បន្ថយសារធាតុបង្កជំងឺមហារីកក្នុងរាងកាយ
- ជួយជំរុញការបង្កើតគ្រាប់ឈាមក្រហមនិងបង្កើនប្រសិទ្ធភាពគ្រាប់ឈាមក្រហម
- ជួយបន្ថែមប្រសិទ្ធភាពនៃការធ្វើការរបស់ប្រព័ន្ធផ្លូវអាហារ

ធ្វើឲ្យមានអារម្មណ៍ស្រស់ថ្លា មានជីវិតជឿវ៉ា

- ជួយក្នុងការប្រឆាំងនឹងពពួកវ៉ាឌីកាល់សេរី
- ជួយកាត់បន្ថយក្រមិត LDL cholesterol បង្កើន HDL cholesterol
- ជួយកាត់បន្ថយហានិភ័យរោគរាំវែងផ្សេងៗ ដូចជា ជំងឺទាក់ទងនឹងបេះដូងនិងសរសៃឈាម
- ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមឲ្យកាន់តែល្អឡើងចំពោះអ្នកដែលកើតជំងឺទឹកនោមផ្អែម
- ជួយគ្រប់គ្រងទម្ងន់ ជួយធ្វើឲ្យស្បែកមានសុខភាពល្អពីខាងក្នុង

គុណសម្បត្តិរបស់សារធាតុផ្សំ

Sodium Copper Chlorophyll

- សូន្យម ខោបកី ក្លរូហ្វីលីនីនសារធាតុចម្រាញ់ពីក្លរូហ្វីលីនីនដែលរលាយក្នុងទឹកបានល្អ ហើយធ្វើឲ្យក្លរូហ្វីលីនីនក្បាលពង្រីកជាមួយនឹងម៉ូលេគុលមនុស្សយកទៅប្រើប្រយោជន៍បានឆាប់ៗ ដែលខុសពីក្លរូហ្វីលីនីនដែលមាននៅក្នុងកោសិការបស់រុក្ខជាតិទូទៅដែលមិនរលាយក្នុងទឹកនៃរលាយក្នុងជាតិខ្លាញ់ឬអាកុលប្រភេទខ្លះៗ តែប៉ុណ្ណោះបានល្អទើបធ្វើឲ្យរាងកាយមិនអាចស្រូបយកទៅប្រើបានពេញលេញ

គុណប្រយោជន៍របស់សូន្យម ខោបកី ក្លរូហ្វីលីនីន

1. ធ្វើឲ្យមានអារម្មណ៍ស្រស់ថ្លា បំបាត់ភាពនឿយហត់អស់កម្លាំង
2. ធ្វើឲ្យរាងកាយមានប្រព័ន្ធភាពស៊ាំរឹងមាំឡើងនិងមានសុខភាពល្អ
3. បញ្ចេញជាតិពុលពីរាងកាយទាំងក្នុងប្រព័ន្ធផ្លូវអាហារនិងប្រព័ន្ធចលនារាងកាយ
4. ជួយជំរុញការបង្កើតគ្រាប់ឈាមក្រហមព្រោះមានរចនាសម្ព័ន្ធដែលស្រដៀងនឹងអេម៉ូក្លីប៊ី (Hemoglobin) ដែលជាផ្នែកសំខាន់នៃគ្រាប់ឈាមក្រហមក្នុងការនាំអុកស៊ីហ្សែនទៅបញ្ជូនកោសិកាផ្សេងៗ ក្នុងរាងកាយ
5. បន្ថែមប្រសិទ្ធភាពកោសិកាគ្រាប់ឈាមក្រហម ធ្វើឲ្យប្រព័ន្ធចលនារាងកាយរលាយអាហារស្រូបយកសារធាតុអាហារបានកាន់តែល្អ
6. ជួយការពារការលូតលាស់របស់កោសិកាជំងឺមហារីក
7. កាត់បន្ថយសម្ពាធឈាម កាត់បន្ថយការសរសៃឈាមបេះដូង
8. គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អអ្នកដែលកើតជំងឺទឹកនោមផ្អែម
9. ទប់ស្កាត់ការលូតលាស់របស់បាក់តេរី
10. កាត់បន្ថយការឈឺក្បាល ប្រកាំង ឈឺដុំ

Green Tea Extract

- តែប៉ែតងមានសារធាតុប្រឆាំងពពួកវ៉ាឌីកាល់សេរី (Anti-Oxidants) មានប្រសិទ្ធភាពខ្ពស់ឈ្មោះថា ផូហ្វីកីណាល (Polyphenols)

•សារធាតុផ្សំគីណាល EGCG (Epigallo Catechin)

- ជួយបន្ថែមពពួកបាក់តេរីប្រភេទល្អក្នុងពោះវៀនឲ្យជួយលាងជាតិពុលក្នុងពោះវៀនបានល្អ
- ជួយរំលាយជាតិខ្លាញ់ប្រភេទអាក្រក់ដែលមានគ្រោះថ្នាក់ដល់រាងកាយ
- មានសារធាតុប្រឆាំងនឹងជំងឺមហារីកពោះវៀន
- មានសារធាតុប្រឆាំងនឹងពពួកបាក់តេរី វីរុស កាត់បន្ថយការកើតជំងឺចង្រៃក្រពះអាហារ

•សារធាតុគាតេឆីន (Catechin)

- ជួយជំរុញអត្រាការកម្ចាត់ថាមពលរបស់រាងកាយធ្វើឲ្យរាងកាយប្រើថាមពលខ្ពស់ដែលជាមូលហេតុរំលាយជាតិខ្លាញ់ដែលសន្សំក្នុងរាងកាយ ធ្វើឲ្យគ្រប់គ្រងទម្ងន់បានល្អ

Alfalfa extract

- Alfalfa ជាត្រដាតដែលមានប្រភេទដែលអាចចាក់ចូលទៅបានជ្រៅជាង 130 បាតហ្វុតមានប្រសិទ្ធភាពខ្ពស់ក្នុងការស្រូបយកសារធាតុអាហារបានល្អ ប្រជាជនអាហារប្រើប្រយោជន៍ពី Alfalfa ដោយប្រើក្នុងចិញ្ចឹមសត្វ ដើម្បីបន្ថែមការរឹងមាំកម្លាំងនិងល្បឿនដល់សត្វព្រៃទាំងយកស្លឹកក្រហមឲ្យស្លឹកក្រហមធ្វើតែផឹក ផ្តល់គុណប្រយោជន៍នៃអាហារដូចជនជាតិអាហ្វ្រិកាំងប្រើ Alfalfa ថា AL-FAS-FAH-SHA ឬ វាជានៃអាហារទាំងអស់

គុណប្រយោជន៍របស់ Alfalfa

1. សារធាតុក្លរូហ្វីលីនីន (Chlorophyll) ជួយបណ្តាលជាតិពុលចេញពីរាងកាយដោយពិសេសសារធាតុដែលសរសៃនៅក្នុងរាងកាយពីថ្នាំអង់ទីប៊ីយ៉ូទិកឬសារធាតុសល់ពីគីមីក្នុងអាហារជួយឲ្យរាងកាយមានភាពស៊ាំដល់រាងកាយ
2. សារធាតុសាប៉ូនីន (Saponin) ដែលមាននៅក្នុង Alfalfa មានលក្ខណៈដូចដែលមាននៅក្នុងយីនស៊ីនជួយក្នុងរំលាយជាតិខ្លាញ់ដែលជាប់តាមសរសៃឈាមនិងការពារការប្រមូលផ្តុំគ្នានៃជាតិស្ករក្នុងដង្ហើមសរសៃឈាមជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ូលប្រភេទអាក្រក់ (LDL) ការពារសម្ពាធឈាមខ្ពស់និងជំងឺបេះដូង
3. សារធាតុបេតាគារ៉ូតេន (Beta Carotene) ជួយទ្រទ្រង់ប្រព័ន្ធភាពស៊ាំជំងឺជួយឲ្យស្បែកនិងជាលិកាស្បែករឹងមាំ
4. មានអស៊ីតអាមីណូដែលចាំបាច់ដល់រាងកាយ 8 ប្រភេទ ដែលជាផ្នែកផ្សំរបស់អង់ហ្ស៊ីមផ្សេងៗ នៅក្នុងរាងកាយដែលជួយឲ្យប្រព័ន្ធរំលាយអាហារធ្វើការបានល្អ
5. ជាសារធាតុប្រឆាំងនឹងពពួកវ៉ាឌីកាល់សេរី (Antioxidant) ដែលល្អក្នុងការកម្ចាត់វ៉ាឌីកាល់សេរី
6. មានវីតាមីន A, B, B6, B8, B12, C, D, E, K និងជាតិវី ដូចជា ផ្លូរីន ប៉ូតាស្យូម កាល់ស្យូម ស៊ីលីស៊ី ស៊ីន្ទីស្យូម ម៉ាញ៉េស្យូម ដែលចាំបាច់ដល់រាងកាយ

Ascorbic acid (វីតាមីន ផេ)

- ជួយបង្កើនប្រព័ន្ធភាពស៊ាំឲ្យរឹងមាំ
- ជួយក្នុងការសំយោគខ្ទេចផែន ដើម្បីស្តារកោសិកាស្បែកឲ្យត្រលប់មករស់រវើកនិងបំបាត់បន្តបានល្អ
- ជួយប្រឆាំងពពួកវ៉ាឌីកាល់សេរី

វិធីប្រើប្រាស់៖ ទទួលទានមួយថ្ងៃ 1 ដង, មួយដងមួយកញ្ចប់ (4 ក្រាម) លាយក្នុងទឹកចំណុះ 500 មីលីលីត្រ

